



2010年9月 発行  
ពេញផ្សាយសំរាប់ខែកក្កដា

## CMU、「さくら巡回セミナー2010」に参加 ការចូលរួមកម្មវិធីសិក្ខាសាលានៅខេត្តក្រុងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១០ របស់សាកលវិទ្យាល័យមេគង្គកម្ពុជា

カンボジア・王立プノンペン大学外国語学部日本語学科は、国際交流基金の援助を受け、CMU、CJCC、RULEと協同の「さくら巡回セミナー2010」を実施しました。これは、バンティミエンチェイ・コンポントム・ココンなど10の高校を巡回し、日本の文化や日本語を紹介する活動です。

CMUでも、参加しましたので、その様子を紹介します。

写真①は、フンセンラスバンテアイ高校、浴衣姿で、日本文化の紹介をしています。みんな興味津々、目を丸くして聞いていました。七夕飾りについて説明した後、みんなで願い事を短冊に書いて飾り付けました。

写真②は、スレアムベル高校。やはりこちらも浴衣姿。ブッティーさんが、なにやら日本文化の紹介ですか。みんな楽しそうですね。

ដោយបានទទួលការឧបត្ថម្ភពីអង្គការមូលនិធិជប៉ុន មហាវិទ្យាល័យភាសាបរទេសផ្នែកដេប៉ាតឺម៉ង់ភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការសហការណ៍ជាមួយ សាកលវិទ្យាល័យមេគង្គកម្ពុជា

ល័យមេគង្គកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន បានប្រារព្ធធ្វើឡើងនូវកម្មវិធីមួយគ្រោមចំណងជើងថា "សិក្ខាសាលានៅខេត្តក្រុងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១០"។ នេះគឺជាសកម្មភាពផ្សព្វផ្សាយវប្បធម៌និងភាសាជប៉ុនជុំវិញវិទ្យាល័យទាំង១០ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ធំ, និងខេត្តកោះកុងជាដើម។

ដោយសារលើកនេះ សាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមផងដែរនោះ យើងសូមណែនាំពីសកម្មភាពដូចតទៅ៖

រូបភាពទី១ បង្ហាញអំពីការណែនាំពីវប្បធម៌ជប៉ុនដោយការស្លៀកពាក់នូវខោអាវយ៉ាងតាក់តែងនៅវិទ្យាល័យហ៊ុនសែនស្រះបន្ទាយ។ ដោយឃើញថាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះ បន្ទាប់ពីពួកយើងពន្យល់ពីការតុបតែង ដែលទាក់ទងទៅនឹងរឿងបុរសគង្វាលគោនារិតម្យាញមក ពួកយើងនឹងសិស្សទាំងអស់គ្នាក៏បានសរសេរនូវចំណងប្រាថ្នារបស់ខ្លួនរួចយកទៅ ព្យួរនៅដើមឫស្សីមួយ។

រូបភាពទី២ គឺនៅវិទ្យាល័យស្រែអំបិល។ នៅពេលនោះ ក៏មានការពាក់បង្ហាញសំលៀកបំពាក់យ៉ាងតាក់តែងដែរ ហើយរុក្ខិក៏បានបង្ហាញពីវប្បធម៌ជប៉ុនជាច្រើនដល់ពួកសិស្ស។ រាហាបដូចជាសប្បាយមែនទែន។



សកម្មភាពបង្រៀនបទគ្រោងនៅវិទ្យាល័យស្រែអំបិល

សកម្មភាពនិស្សិតវិទ្យាល័យហ៊ុនសែនស្រះបន្ទាយយកបំណងប្រាថ្នារបស់ខ្លួនទៅព្យួរនៅដើមឫស្សី

王立プノンペン大学日本語学科主催の合同就職説明会にアジアチャイルドサポートが初参加..... P2

上野美香先生自己紹介.... P2

植田 涉さんの音楽教育活動の紹介..... P2

東洋大学がメコン大学で交換学習を実施..... P3

高橋氏よりDVD寄贈..... P3

東都クリエートより文具と着物が寄贈されました..... P3

ドークニーア・コークニーア..... P4

ការចូលរួមជាលើកដំបូងរបស់អង្គការគាំទ្រកុមារអាស៊ីក្នុងកម្មវិធីណែនាំពីការងារដែលប្រព្រឹត្តទៅនៅដេប៉ាតឺម៉ង់ភាសាជប៉ុនរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ.....ទំព័រទី២

ការណែនាំខ្លួនរបស់អ្នកគ្រូគីរិណុមីកាក់.....ទំព័រទី២

ការណែនាំពីសកម្មភាពថ្នាក់រៀនគន្លឹះរបស់លោកគ្រូគីរិណុមីកាក់.....ទំព័រទី២

ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សារបស់សាកលវិទ្យាល័យភូមិន្ទនៅសាកលវិទ្យាល័យមេគង្គកម្ពុជា.....ទំព័រទី៣

អំណោយDVDពីលោកតារាហាស៊ី.....ទំព័រទី៣

អំណោយជាសំលៀកបំពាក់គីម៉ូណូនិងសំភារៈសិក្សារបស់ក្រុមហ៊ុនតូតុគីអេក.....ទំព័រទី៣

រៀងដូចគ្នានិងខុសគ្នា.....ទំព័រទី៤

王立プノンペン大学日本語学科主催の合同就職説明会にアジア  
チャイルドサポートが初参加  
ការចូលរួមជាលើកដំបូងរបស់អង្គការគាំទ្រកុមារអាស៊ីក្នុងកម្មវិធីណែនាំពី  
ការងារដែលប្រព្រឹត្តទៅនៅដេប៉ាតឺម៉ង់ភាសាជប៉ុនរបស់សាកលវិទ្យាល័យ  
ភូមិន្ទភ្នំពេញ

7月9日、王立プノンペン大学日本語学科主催の合同就職説明会にアジアチャイルドサポートが初めて参加しました。チャイルドサポートでは、今年度求人の見込みはありませんでしたが、この機会に、多くの学生に同NPOの活動を知ってもらおうと、参加しました。

当日は、10の企業等が参加し、それぞれから魅力的なプレゼンテーションがありました。各企業等の説明の後、学生は、お目当ての企業等に履歴書を持って、面接に臨みました。

チャイルドサポートにも、4人の学生が面接に訪れ、熱心に説明に耳を傾けていました。

កាលពីថ្ងៃទី៩ខែកក្កដា អង្គការគាំទ្រកុមារអាស៊ីបានចូលរួមក្នុងកម្មវិធីណែនាំពីការងារ ដែលប្រព្រឹត្តទៅនៅដេប៉ាតឺម៉ង់ភាសាជប៉ុនរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាលើកដំបូងបំផុត។ ការចូលរួមលើកនេះ មិនមែនជាការផ្តល់ការងាររបស់អង្គការនោះទេ គឺគ្រាន់តែចង់អោយនិស្សិតជាច្រើនបានស្គាល់ពីសកម្មភាពរបស់អង្គការតែប៉ុណ្ណោះ។

នាថ្ងៃនោះ ក៏មានការចូលរួមនិងធ្វើការបកស្រាយពីសំណាក់ក្រុមហ៊ុនដទៃទៀតចំនួន១០ក្រុមហ៊ុនផងដែរ។ ក្រោយពីកម្មវិធីណែនាំបានបញ្ចប់ ពួកនិស្សិតក៏បានកាន់ដីប្រវត្តិរបស់ខ្លួនយកទៅដាក់នៅក្រុមហ៊ុនដែលខ្លួនចាប់អារម្មណ៍ ដើម្បីទទួលការសំភាសន៍។

ចំណែកអង្គការគាំទ្រកុមារអាស៊ី ក៏បានស្តាប់នូវការណែនាំរបស់និស្សិតចំនួន៨នាក់ ដែលបានមកធ្វើការសំភាសន៍យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។



សកម្មភាពអង្គការគាំទ្រកុមារអាស៊ីកំពុងសំភាសន៍និស្សិត

植田 涉さんの音楽教育活動の紹介  
ការណែនាំពីសកម្មភាពថ្នាក់រៀនតន្ត្រីរបស់លោកគ្រូអ៊ឹមដាក់វ៉ាតារី

植田涉さんは、現在、カンボジア JICA で働いていますが、かつて、プノンペンの高校生を率いて、アジアのマーチングバンドの大会に出場させた経験をもっています。

その学生たちが引き続き、音楽を勉強したいということで、CMU では、教室を貸し、バイオリン・ピアノ・チェロ・フルートなどの指導を毎週日曜日に実施しています。毎回熱心に練習しています。早く、上達した彼らの演奏を聴いてみたいものです。数ヵ月後が楽しみです。

អ៊ឹមដាក់វ៉ាតារី ថ្វីត្បិតតែសព្វថ្ងៃកំពុងបំរើការងារនៅអង្គការ JICA ក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែកាលពីមុនគាត់ធ្លាប់មានបទពិសោធន៍ដឹកនាំនិស្សិតវិទ្យាល័យមួយ នៅទីក្រុងភ្នំពេញ អោយចូលរួមការប្រគំតន្ត្រី Marching Band អាស៊ី។

ដោយសារតែពួកសិស្សៗ មានចិត្តចង់រៀនតន្ត្រីបន្តទៀតគាត់ ក៏បានស្នើសុំខ្ចីថ្នាក់រៀនរបស់សាកលវិទ្យាល័យមេគង្គកម្ពុជាដើម្បីបង្រៀនវិឃ្ល័យឡុង, អក, សេឡូ, និងខ្លុយជាដើមនៅរៀងរាល់ថ្ងៃអាទិត្យ។ រាល់លើក ពួកគេរៀនដោយទឹកចិត្តអន្ទះសាប់ផុត និងចង់អោយពួកយើងស្តាប់ការប្រគំរបស់ពួកគេ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនោះ។ ដូច្នេះយើងរងចាំស្តាប់នូវប៉ុន្មានខែក្រោយទៀតទៅមើល នៅពេលដែលពួកគេអាចប្រគំបានល្អជាងនេះ។

上野美香先生自己紹介  
ការណែនាំខ្លួនរបស់អ្នកគ្រូអ៊ឹមណុមីកាក់

みなさん、はじめまして。私は広島大学、大学院国際協力研究科の上野美香と申します。現在インターンシッププログラムでメコン大学にお世話になっております。教育開発コースの博士前期課程にて日本語教育をいかに国際協力と結びつけて開発していくかを学んでいます。メコン大学では、カンボジアにおける日本語教育の現在を学んだり、学生に日本語を教えたりする予定です。カンボジアには今回はじめて来て、知識も少なく皆さんに学ぶことばかりです。二ヶ月弱という短い期間ですが、できる限り多くのことを吸収して帰りたいと思っています。どうぞ宜しくお願いします。

ជំរាបសូមអ្នកទាំងអស់គ្នា នាងខ្ញុំឈ្មោះអ៊ឹមណុមីកាក់។ នាងខ្ញុំជានិស្សិតផ្នែកស្រាវជ្រាវសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាក់។ ហើយបច្ចុប្បន្នកំពុងចុះមកទទួលបទពិសោធន៍នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ ខ្ញុំកំពុងស្ថិតក្នុងវគ្គអភិវឌ្ឍន៍ការអប់រំនៃថ្នាក់អនុបណ្ឌិត និងកំពុងតែសិក្សាស្រាវជ្រាវថា "តើធ្វើយ៉ាងដូចម្តេចដើម្បីអោយការអប់រំភាសាជប៉ុន អាចភ្ជាប់ទៅនឹងការធ្វើសហប្រតិបត្តិការជាមួយអន្តរជាតិបាន"។ ខ្ញុំមានគំរោងថា នឹងធ្វើការសិក្សាពីស្ថានភាពការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជាផង និងបង្រៀនភាសាជប៉ុនទៅអោយនិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាផង។ ក៏ប៉ុន្តែដោយសារការមកប្រទេសកម្ពុជាលើកនេះជាលើកដំបូងរបស់នាងខ្ញុំ ហើយចំណេះដឹងក៏នៅមានតិចតួចផងនោះដូច្នេះសូមអ្នកទាំងអស់គ្នាជួយណែនាំផង។ ទោះបីជាការស្រាវជ្រាវនេះមានរយៈពេលខ្លីត្រឹមតែ២ខែមែន តែខ្ញុំគិតថានឹងខិតខំរៀនសូត្រពីអ្នកទាំងអស់គ្នាអោយអស់លទ្ធភាព។ ចាប់ពីពេលនេះទៅសូមជួយណែនាំខ្ញុំផង។



សកម្មភាពលោកគ្រូអ៊ឹមដាក់វ៉ាតារីបង្រៀនអកដល់កូនសិស្ស

**東洋大学がメコン大学で交換学習を実施  
ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការសិក្សារបស់សាកលវិទ្យាល័យតូយ៉ូនៅ  
សាកលវិទ្យាល័យមេគង្គកម្ពុជា**

8月9日、東洋大学の学生たち13名がメコン大学を訪れました。これは、昨年も実施されたもので、両大学の交流の一環として企画されたものです。学生は、それぞれが作成した課題ごとのプレゼンテーションを行いました。メコン大学の学生も約20人ぐらいが参加しました。日本語ビジネス学科からも10名の学生が参加し、得意な日本語を織り交ぜ、カンボジア文化の紹介など上手にできました。

お昼には、日本の学生と昼食を共にし、授業ではできない交流を深めました。

កាលពីថ្ងៃទី៩ខែសីហា និស្សិតរបស់សាកលវិទ្យាល័យតូយ៉ូ ចំនួន១៣នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យមេគង្គកម្ពុជាយើង។ ដោយសារតែការមកធ្វើទស្សនកិច្ចនេះក៏ត្រូវបានប្រារព្ធឡើងផងដែរកាលពីឆ្នាំមុននោះ ដូច្នោះគឺជាកំពុងដំណើរមួយ ដែលអាចសាងទំនាក់ទំនងនៃការផ្លាស់ប្តូរយោបល់រវាងសាកលវិទ្យាល័យទាំងពីរ។ នៅក្នុងកម្មវិធីនោះ គឺមានការធ្វើបទបង្ហាញនាមជ្ឈិមដែលនិស្សិតនៃសាកលវិទ្យាល័យទាំងពីរបានរៀបចំទុករួចជាស្រេច។ នាពេលនោះ និស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាយើង បានមកចូល

រួមប្រហែលជា២០នាក់ ហើយក្នុងនោះក៏មាននិស្សិតនៃសាលាកសាជប៉ុនសំរាប់ពាណិជ្ជកម្មយើងចំនួន១០នាក់ផងដែរ ដែលបានធ្វើបទបង្ហាញពីវប្បធម៌នៃប្រទេសកម្ពុជា ដោយប្រើប្រាស់ភាសាអង់គ្លេស លាយនិងភាសាជប៉ុនបានយ៉ាងស្អាតជំនាញ។

នៅពេលថ្ងៃត្រង់ ពួកនិស្សិតរបស់យើងបានធ្វើការស្រស់ស្រូបអាហារថ្ងៃត្រង់ជាមួយនិងនិស្សិតជប៉ុន ហើយបានបន្តផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកនូវរឿងដែលមិនបានកំនត់ក្នុងកម្មវិធីថែមទៀតផង។



**និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជាកំពុងធ្វើបទបង្ហាញជូននិស្សិតជនជាតិជប៉ុន**

**高橋氏よりDVD寄贈  
អំណោយDVDពីលោកតាកាហាស៊ី**

7、8月、演劇家高橋さんからDVD 20本をいただきました。今回は「溝口健二監督作品」「石原裕次郎シリーズ」などです。いつもありがとうございます。書面を借りて御礼申し上げます。

នាខែកក្កដានិងខែសីហា យើងបានទទួល DVD ចំនួន ២០បន្ទះ ពីលោកតាកាហាស៊ីដែលជាអ្នកសំដែងទៀតហើយ។ DVDលើកនេះមានដូចជា "ស្នាដៃរបស់អ្នកដឹកនាំរឿងខេនជិមិសុហ្គីលី" និង "យិជិរុគីស៊ីហាវ៉ាកា" ជាដើម។ ពួកយើងសូមថ្លែងអំណរគុណលោកជាខ្លាំង និងសូមអរគុណលោកចំពោះការអោយខ្លឹមសារ មួយចំនួនផងដែរ។



**DVD ដែលជាអំណោយរបស់លោកតាកាហាស៊ី**

**東都クリエートより文房具と着物が寄贈されました  
អំណោយជាសំលៀកបំពាក់គីម៉ូណូនិងសំភារៈសិក្សារបស់ក្រុមហ៊ុនតូតុត្រីអេត**

7月、いつも、本を寄贈してくれる東都クリエートより、着物のプレゼントがありました。早速、三人の学生が着てみました。きれいですか。ついでに、このぼっちゃりした人も着てみました。どう、似合うでしょ。

សាលាកសាជប៉ុនសំរាប់ពាណិជ្ជកម្មយើង ដែលតែងតែបានទទួលអំណោយជាសៀវភៅ ពីក្រុមហ៊ុនតូតុត្រីអេតនោះ កាលពីខែកក្កដាកន្លងទៅនេះ បានផ្តល់សំលៀកបំពាក់គីម៉ូណូមកជូនយើងទៀតហើយ។ ភ្លៀងម្តងនោះផងដែរ ក៏មាននិស្សិតយើង៣ នាក់បានសាកល្បងពាក់។ មើលទៅមើលតើស្អាតទេ? ទន្ទឹមនឹងពេលនោះផងដែរ ក៏មាននិស្សិតជាតិម្នាក់ដែរ បានសាកល្បងពាក់សំលៀកបំពាក់នេះ។ យ៉ាងម៉េចដែលសន្តិសុខទេ?



**ការសាកល្បងពាក់សំលៀកបំពាក់គីម៉ូណូរបស់និស្សិតឆ្នាំទី២ សាលាកសាជប៉ុនសំរាប់ពាណិជ្ជកម្ម**



**ការសាកល្បងពាក់សំលៀកបំពាក់គីម៉ូណូរបស់និស្សិតឆ្នាំទី២ ពាណិជ្ជកម្ម**





Cambodian Mekong University

#9B, St271, Sangkat Teuk Thla, khan Sen Sok, Phnom Penh, Cambodia Tel:(855) 23 88 22 11

http://www.mekong.edu.kh

|            |   |
|------------|---|
| 予定         |   |
| 9月1~3日     | 法政大学 坂本先生による ビデオ撮影セミナー及び教育方セミナー   |
| 9月15日      | 白鳳好短期大学学長の訪問  |
| 10月7~9日    | カンボジアのお盆  |
| 11月未       | ACHAN理事来訪予定   |
| 1 1月20~22日 | 水祭り及び法政大学坂本研究来訪予定   |
| カカオ        |   |
| 1999年10月   | សិក្ខាសាលាស្តីពីការអប់រំ និងស្តីអំពីការថតវីដេអូដែលបង្រៀនដោយលោកគ្រូសាកម៉ុតុនៃសាកលវិទ្យាល័យហ្វូសេ                 |
| 1999年11月   | ការធ្វើទស្សនកិច្ចរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាក់គីហ្វូខាន់គី   |
| 1999年12月   | ពិធីបុណ្យភ្ជុំបិណ្ឌនៃព្រះរាជាណាចក្រកម្ពុជា  |
| 2000年1月    | គំរោងទស្សនកិច្ចរបស់អគ្គនាយក   |
| 2000年2月    | ពិធីបុណ្យភ្ជុំបិណ្ឌ បណ្តែតប្រទីប និងសំពះព្រះខែ និងគំរោងទស្សនកិច្ចស្រាវជ្រាវរបស់លោកសាកម៉ុតុនៃសាកលវិទ្យាល័យហ្វូសេ |

(連載) 夢香先生のドークニア・ヨークニア！  
រឿងដូចគ្នានិងខុសគ្នារបស់អ្នកគ្រូយីមេកាក់ (តពីលេខមុន)

カンボジアの恋愛事情！日本とカンボジアの恋人って何か違うの？って疑問に思ったことはありませんか？

じゃあ、恋人はさておき、恋人になるまでってどうなのでしょうね～。

今、日本で“草食系男子”という男の子たちが増えています。う～ん、つまり、草を食べる、おとなしい動物ってことですね。昔は、ドラマなんかでも“僕の恋人になってください！”なんていうセリフをよく耳にしましたが今では全くです。告白をする勇気がなくなった男子達、急増中です、、残念～～。日本じゃ女の子が強くなっていますからね(笑)。ではでは、カンボジアの男の子はどうなの？う～ん、がちりしてて黒くて筋肉もあって、、、、どうみても草食系じゃないですね。実際のところ、やっぱり男の子の告白が多いようです。でも、日本以上に恥ずかしがりやさんが多いのも事実のような、、、、授業中も男の子、

女の子にかかわらず、たくさんのかみ笑顔を見れるし！かわいい！

ស្ថានភាពស្នេហានៅប្រទេសកម្ពុជា! តើមានអ្វីខុសគ្នាទៅចំពោះពាក្យថាសង្សារនៅប្រទេសកម្ពុជានិងប្រទេសជប៉ុន? តើអ្នកមិនគិតថាវាជារឿងដែលគួរអោយច្នៃនោះទេ? អញ្ចឹងចំពោះរឿងសង្សារវិញ តើមុននឹងក្លាយជាសង្សារនឹងគ្នា តើវាមានស្ថានភាពបែបណាទៅហ្ន? នាពេលបច្ចុប្បន្ន នៅប្រទេសជប៉ុនបុរសដែលគេហៅថា “បុរសបរិភោគស្លា” កំពុងតែមានការកើនឡើង។ ចាស, និយាយអោយចំទៅ គឺថាសត្វដែលស៊ីស្លា គឺជាសត្វដែលស្លូត។ កាលពីមុន នៅឯខ្សែភាយន្ត “អាចធ្វើជសង្សារខ្ញុំបានទេ?” យើងនឹងនស្សាហ៍លឺពាក្យបែបនេះណាស់ តែសម័យបច្ចុប្បន្នវិញ គឺមិនងាយនឹងលឺនោះទេ។ លើសពីនេះទៅទៀត វាគឺជារឿងដែលគួរអោយសោកស្តាយណាស់ ព្រោះបុរសដែលបាត់បង់សេចក្តីក្លាហានក្នុងការសារភាពស្នេហា កំពុងតែឡើងយ៉ាងឆាប់រហ័ស។ ដូច្នោះទៅវិញ នៅប្រទេសជប៉ុនបែបនោះវាវិញ មានសេចក្តីក្លាហានឡើងលើយ (សើច) អញ្ចឹងចុះបុរសនៅប្រទេសកម្ពុជាយ៉ាងម៉េចដែរ? មានរាងកាយរឹងមាំ, មានសាច់ដុំធំៗ, និងមានសម្បុរសណែកបាយ... ទោះបីជាមើលយ៉ាងម៉េចក៏មិនដូចជាបុរសសុភាពដែរ។ តាមស្ថានភាពជាក់ស្តែងខ្ញុំគិតថា ដូចជាមានបុរសដែលមានសេចក្តីក្លាហានក្នុងការសារភាពស្នេហាច្រើនណាស់។ តែក៏ដូចជាការពិតដែរដែលថាចំពោះសេចក្តីរៀនខ្លាំងវិញ គឺមានច្រើនជាងប្រទេសជប៉ុនទៀតនោះ... នៅក្នុងម៉ោងសិក្សាមិនចាំបាច់ទេ បុរសៗ

